

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**គ្លីនិកចាក់វ៉ាក់សាំង ពេលល្ងាច នៅបរិវេណទីធ្លាប៉ាស៊ីហ្វិក  
ខ្ពស់ នៃមហាវិទ្យាល័យឡងប៊ិច (Long Beach City  
College Pacific Coast Campus) ចាប់ផ្តើមដំណើរការ  
នៅថ្ងៃនេះ**

ឡងប៊ិច, CA - ចាប់ពីថ្ងៃទី 24 ខែឧសភា នេះតទៅ នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស នៃសាលាក្រុងឡងប៊ិច នឹងបើកដំណើរការ គ្លីនិកចាក់វ៉ាក់សាំង COVID-19 ពេលល្ងាច នៅបរិវេណទីធ្លាប៉ាស៊ីហ្វិក ខ្ពស់ នៃមហាវិទ្យាល័យឡងប៊ិច (Long Beach City College Pacific Coast Campus [PCC]) នៅក្នុងថ្ងៃធ្វើការ ។

ចៅហ្វាយក្រុង រ៉ូប៊ែត ហ្គារសៀ (Mayor Robert Garcia) បានគូសបញ្ជាក់ថា «ការបន្ថែមពេលចាក់វ៉ាក់សាំង រហូតដល់ពេលល្ងាច ធ្វើឱ្យការចាក់វ៉ាក់សាំង កាន់តែមានភាពងាយស្រួលឡើង ។» «យើងខ្ញុំនឹងបន្តនាំ គ្លីនិកថ្មីៗ បន្ថែមទៀត ដែលមានម៉ោងប្រតិបត្តិការផ្សេងៗ គ្នា ចូលមកក្នុងសហគមន៍ ។»

គ្លីនិកចាក់វ៉ាក់សាំង នឹងដំណើរការ ពីម៉ោង 5 ល្ងាច ដល់ម៉ោង 8 យប់ នៅថ្ងៃធ្វើការ នៅក្នុងទីចំណតទីមួយ នៅកែងរុក្ខវិថីអូរ៉ង (Orange Avenue) និងផ្លូវល្បឿនលឿន ប៉ាស៊ីហ្វិក ខ្ពស់ (Pacific Coast Highway) ។ គ្លីនិកនេះ អាចទទួលបានវ៉ាក់សាំង ជូនប្រជាពលរដ្ឋបាន ប្រមាណ 300 នាក់ ក្នុងមួយថ្ងៃ ហើយនឹងចាក់វ៉ាក់សាំង Pfizer និង Moderna ដែលមានពីរដូស រួមទាំង វ៉ាក់សាំង Janssen/Johnson និង Johnson ដែលមានតែមួយដូសជូនបានផងដែរ ។ វ៉ាក់សាំង នឹងអាចចាក់បាន ដោយគ្រាន់តែដើរចូលមកចាក់ ឬ [ដោយមានការណាត់ជួបទុកជាមុន](#) ។ ក្នុងករណី ដែលមានមនុស្ស ចូលមកក្នុងគ្លីនិក ច្រើនជាងទីតាំងដែលមានវ៉ាក់សាំង នៅថ្ងៃណាមួយ នោះពួកគេនឹងទទួលបានព័ត៌មាន អំពីទីតាំងចាក់វ៉ាក់សាំង ចល័ត ជាជម្រើសផ្សេងទៀត ឬ ផ្តល់ជូនការណាត់ជួប នាពេលក្រោយទៀត ។ អនីតិជន ត្រូវដាក់ [ទម្រង់បែបបទយល់ព្រម](#) ដែលមានចុះហត្ថលេខា ឬឪពុកម្តាយ/អាណាព្យាបាល របស់គេ ត្រូវផ្តល់ការយល់ព្រម ដោយផ្ទាល់មាត់ ដើម្បីអាចចាក់វ៉ាក់សាំងបាន ។

វែលលី ខូឡូប៊ី (Kelly Colopy) ប្រធាននាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស បានលើកឡើងថា «យើងខ្ញុំបន្តកំណត់រក មធ្យោបាយបន្ថែមទៀត ដើម្បីឱ្យអ្នកគ្រប់គ្នាអាចចាក់វ៉ាក់សាំងបាន ។» «យើងខ្ញុំសង្ឃឹមថា ឱកាសនេះនឹងលើកទឹកចិត្តប្រជាពលរដ្ឋ ជាច្រើននាក់បន្ថែមទៀត មកចាក់វ៉ាក់សាំង បន្ថែមទៅលើទីតាំងតាមភូមិសាស្ត្រផ្សេងៗ ទៀត និងកម្មវិធីលើកទឹកចិត្តរបស់យើង ។»

ទីតាំងផ្សេងៗទៀត ដែលប្រជាពលរដ្ឋអាចទៅចាក់វ៉ាក់សាំង តាមកម្មវិធីដំណើរការដោយសាលាក្រុងបានរួមមាន ៖

- មជ្ឈមណ្ឌលសន្តិសិទ្ធិ ឡងប៊ិច ដែលមានអាសយដ្ឋានលេខ 300 មហាវិថី អ៊ី អូស៊ីន (E. Ocean Blvd.), ថ្ងៃចន្ទ, ថ្ងៃអង្គារ, ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 5 ល្ងាច; ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 6 ល្ងាច; ថ្ងៃសៅរ៍ ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 3 រសៀល;
- គ្លីនិកសហគមន៍ ចល័តនៅឧទ្យាន [អ៊ីរិកម៉េរីល យីត \(Admiral Kidd\)](#), [ម៉ាកខាតធៀ \(MacArthur\)](#) និង [ហាហ្វថន \(Houghton\)](#)
- [យានចាក់វ៉ាក់សាំង ចល័ត](#) សម្រាប់អ្នកចេញពីផ្ទះមិនកើត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ រងការប៉ះពាល់ខ្លាំង
- [គ្លីនិកចាក់វ៉ាក់សាំង ចល័ត នៅសាលារៀន តាមមូលដ្ឋាន](#) រួមមាន វិទ្យាល័យ ខាប្រីលីឡូ (Cabrillo High School) នៅថ្ងៃសៅរ៍ ពីម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល, សាលាបឋមសិក្សា ហ្គ្រាន (Grant Elementary) នៅថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង 10:30 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់, និង អនុវិទ្យាល័យ វ៉ាស៊ីនតុន (Washington Middle School) នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង 2:30 រសៀល ដល់ម៉ោង 4:30 ល្ងាច ។

ប្រជាពលរដ្ឋក៏អាចទៅចាក់វ៉ាក់សាំង នៅតាមកន្លែងផ្តល់សេវាថែទាំសុខភាព របស់ពួកគេ ឬធ្វើការណាត់ជួប ទុកជាមុន នៅឡងប៊ិច និងជាងនេះទៅទៀត ដោយចូលទៅ [ម៉ាយធៀន \(My Turn\)](#) ដែលជាប្រព័ន្ធជូនដំណឹង និងធ្វើការណាត់ជួប តាមអ៊ីនធឺណែត សម្រាប់ការចាក់វ៉ាក់សាំង COVID-19 ឬ ទូរសព្ទទៅលេខ 833.422.4255 បានផងដែរ ។ វ៉ាក់សាំងទាំងអស់ត្រូវបានចាក់ជូន ដោយឥតគិតថ្លៃ ហើយមានផ្តល់ឱ្យ ដោយផ្ទាល់ពីរដ្ឋាភិបាលសហព័ន្ធ ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ [longbeach.gov/COVID19](http://longbeach.gov/COVID19) ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។ ប្រជាពលរដ្ឋក៏អាចចូលទៅ [longbeach.gov/COVID19data](http://longbeach.gov/COVID19data) ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងករណីឆ្លង និងការចាក់វ៉ាក់សាំង បានផងដែរ ។

###